



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលការអង្កេត និងការផ្តល់ពិន្ទុលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

គណៈកម្មាធិការខុមហ្វ្រែលនៅថ្ងៃនេះ ចេញផ្សាយរបាយការណ៍លទ្ធផលការអង្កេតការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការវាយតម្លៃតាមរយៈការផ្តល់ពិន្ទុទៅលើការបំពេញបាននៃកម្មវិធីនយោបាយ (នីតិកាលទី៤៖២០០៨-២០១៣)។

គណៈកម្មាធិការខុមហ្វ្រែលបានសិក្សាទៅលើកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៤ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទៅលើកម្មវិធីនយោបាយដែលមាន៤៨ចំនុច (វិស័យ សំខាន់ៗរួមមាន វិស័យនយោបាយ វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស សង្គមកិច្ច និងវប្បធម៌) ដែល ក្នុងនោះបានរកឃើញថា ការសន្យាមានសូចនាករច្បាស់លាស់ឬក៏ការសន្យា ដែលមានលទ្ធផលរំពឹងទុកច្បាស់លាស់មានចំនួន១០ ដែលស្រង់ចេញពីកម្មវិធីនយោបាយប្រាំមួយចំណុច។

ការអង្កេតរកឃើញថា រាជរដ្ឋាភិបាលបានសំរេចការសន្យាមានសូចនាករច្បាស់លាស់ទាំងស្រុងតែ៥ (៥០%) ប៉ុណ្ណោះគិតមកត្រឹមចុងឆ្នាំ២០១២នេះដូចជា ការបង្កើនផលិតផលសរុបសម្រាប់មនុស្សម្នាក់ឲ្យកើនឡើងដល់ចំនួនប្រមាណ ៨៧០ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានជាមធ្យមលើសពី១%ក្នុងមួយឆ្នាំ ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ យ៉ាងតិច ២០%ក្នុងមួយឆ្នាំ ការបង្កើនផ្ទៃដីដោះមិនរួចឲ្យដល់ ៤៥,០០០ ហិកតានៅឆ្នាំ ២០១០ និងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជននៅជនបទបានពី៤០% ទៅ ៤៥% នៅឆ្នាំ២០១២។

សូចនាករច្បាស់លាស់ មិនត្រូវបានបំពេញទាំងស្រុងមានដូចជា ការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% ការរក្សាកំណើនភ្ញៀវទេសចររបរទេសឲ្យបាន២០%ជារៀងរាល់ឆ្នាំ ការជំរុញឲ្យកុមារទូទៅបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សានៅឆ្នាំ២០១០ ការជំរុញឲ្យកុមារទូទៅបញ្ចប់ការសិក្សាកម្រិតមូលដ្ឋាន៩ឆ្នាំនៅឆ្នាំ២០១៥ ការរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករនិយោជិត ។ល។

ចំណែកការវាយតម្លៃលើកម្មវិធីនយោបាយដែលមិនមានសូចនាករច្បាស់លាស់ ខុមហ្វ្រែលបានយកទៅឲ្យប្រជាពលរដ្ឋដើម្បីផ្តល់ពិន្ទុលើការបំពេញរបស់រាជរដ្ឋាភិបាល។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ក្នុងចំណោម ៣៤ ចំនុច នៃ ៤៨ ចំនុច របស់កម្មវិធីនយោបាយដែលមិនមានសូចនាករ ច្បាស់លាស់ ដើម្បីវាស់វែងបាន ប៉ុន្តែមានគោលបំណងច្បាស់ ម្ចាស់ឆ្នោតភាគច្រើន និងអ្នកចូលរួមនៅក្នុងវេទិការស្តី ពីការ ផ្តល់ពិន្ទុទៅលើការបំពេញ/អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល (ធ្វើឡើងនៅសណ្ឋាគារ អ៊ឹមដើរៀល ហ្គាដិន និងវីឡានៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៣) វាយតម្លៃដោយឲ្យពិន្ទុគិតជាមធ្យម ៦៥% (ស្មើនឹង ២២ចំនុច) មិនបានបំពេញទាល់តែសោះ ឬបានបំពេញ តិចតួច។ ២៦% (ស្មើនឹង៩ចំនុច) នៃចំនុចទាំងអស់ ត្រូវបានម្ចាស់ឆ្នោតវាយតម្លៃថាបានបំពេញខ្លះៗ ៦%(ស្មើនឹង២ចំនុច) នៃចំនុចទាំងអស់ត្រូវបានម្ចាស់ឆ្នោត ភាគច្រើនវាយតម្លៃថា បានបំពេញមធ្យម ឬបានបំពេញពាក់កណ្តាល។ ៣%(ស្មើនឹង១ចំនុច)នៃចំនុច ទាំងអស់ត្រូវបានម្ចាស់ឆ្នោតភាគច្រើនវាយតម្លៃថាបានបំពេញច្រើន។

សម្រាប់ព័ត៌មានបន្ថែម, សូមទំនាក់ទំនង:

កញ្ញា គង់ រ៉ារីន អ្នកសម្របសម្រួលផ្នែកអង្កេតខុមហ្វ្រែល

ទូរស័ព្ទ: ០១២ ៦៥៤ ៩៥០ អ៊ីម៉ែល: ravine@comfrel.org

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវ របាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និង មិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោល បំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យ មានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវ របាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើ ការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ ការងាររបស់មន្ត្រីជាប់ឆ្នោត។